

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



អង្គការជាតិប្រយុទ្ធនឹងជំងឺអេដស៍

របាយការណ៍

កិច្ចប្រជុំបុគ្គលិកសរុបលទ្ធផលប្រចាំត្រីមាសទីបីនៃក្រុមការងារបច្ចេកទេស

ថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់

១-សាវតា

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ពិសេសលេខាធិការដ្ឋានក្រុមបុរសស្រឡាញ់បុរស និង ក្រុមស្រីស្រស់ មានសហការណ៍និងគាំទ្រថវិកាដោយ អង្គការគ្រួសារសុខភាពអន្តរជាតិ (FHI360) បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រី ស្រស់ នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ (Intercontinental Hotel) នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ ដោយមានការចូលរួមពីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍សមាជិកក្រុមការងារបច្ចេក ទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ដៃគូពាក់ព័ន្ធ និងក្រុមគោលដៅដែលជាបុរស ស្រឡាញ់បុរស និងស្រីស្រស់ មកពីសហគមន៍ផ្ទាល់ប្រមាណជាសែសិបនាក់។

២-គោលបំណង

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន

- ពិនិត្យមើលលទ្ធផលសម្រេចបានរបស់ក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់ បុរស និងស្រីស្រស់
- ពិនិត្យ និងពិភាក្សាលើលទ្ធផលសម្រេចបានរបស់អង្គការ ដែលធ្វើការងារលើក្រុមបុរស ស្រឡាញ់បុរស និងក្រុមស្រីស្រស់ ក្នុងរយៈពេល៦ខែដើមឆ្នាំ
- បង្ហាញពីបទពិសោធន៍នៃអង្គការជាដៃគូដែលបានអនុវត្តការងារកន្លងមក។

តាមរយៈនៃកិច្ចប្រជុំ សមាជិកក្រុមការងារទាំងអស់រំពឹងថា នឹងទទួលបាននូវលទ្ធផល និង អនុសាសន៍ល្អៗពីកិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ ដើម្បីលើកទិសដៅអនុវត្តការងារបន្ត។

៣-កាលបរិច្ឆេទ ទីកន្លែង និងវត្តមាន

កាលបរិច្ឆេទ : ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤
ទីកន្លែង : នៅសណ្ឋាគារ អាំងទែកុងទីណង់តាល់

វត្តមាន : អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សមាជិកក្រុមការងារបច្ចេកទេសថ្នាក់ជាតិ និងក្រុមគោលដៅ។

៤-វិធីសាស្ត្រ

កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ ត្រូវបានប្រើប្រាស់វិធីសាស្ត្រសំខាន់ៗមួយចំនួនដូចជា ការពិភាក្សាក្រុមធំ បទបង្ហាញវេទិកាសំណួរ និងចម្លើយ រវាងអ្នកចូលរួម និងវាគ្មិន ព្រមទាំងផ្តល់ជាអនុសាសន៍ក្នុងការរៀបចំផែនការបួសកម្មភាព ដើម្បីលើកទិសដៅអនុវត្តការងារនៅត្រីមាសបន្ត។

៥-លទ្ធផល

កាលពីថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០១៤ វេលាម៉ោង៨:០០នាទីព្រឹក នៅសណ្ឋាគារអាំងទែកុងទីណង់គាល់ក្រុមការងារលេខាធិការបុរសស្រឡាញ់បុរស និងស្រីស្រស់ សហការគ្នាជាមួយអង្គការគ្រួសារសុខភាពអន្តរជាតិ(FHI360) បានរៀបចំនូវកិច្ចប្រជុំប្រចាំត្រីមាសរបស់ខ្លួនក្រោមកិច្ចដឹកនាំប្រជុំដោយ **ឯកឧត្តម តែង គន្ធី** អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ ក្រោមការឧបត្ថម្ភថវិកាពីគំរោង Flagship តាមរយៈអង្គការគ្រួសារសុខភាពអន្តរជាតិ(FHI360) ដោយសំរេចលទ្ធផលដូចខាងក្រោម៖



ប្រធាននៃកិច្ចប្រជុំ

១. មតិស្វាគមន៍ និងបើកកិច្ចប្រជុំ

មតិស្វាគមន៍ និងបើកកិច្ចប្រជុំដោយ **ឯកឧត្តម**ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណដល់សមាជិកក្រុមការងារបច្ចេកទេសថ្នាក់ជាតិ ដែលបានចូលរួមប្រជុំនាពេលនេះ និងបានអរគុណដល់អង្គការគ្រួសារសុខភាពអន្តរជាតិ (FHI360) ដែលតែងតែឧបត្ថម្ភថវិកាដល់ការរៀបចំប្រជុំប្រចាំត្រីមាសជាទៀងទាត់រៀងរាល់ត្រីមាស។ **ឯកឧត្តម**ប្រធាន បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ គឺដើម្បីពិនិត្យមើលលទ្ធផល ដែលបានសម្រេចដោយក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ និងលទ្ធផលសម្រេចបានរបស់អង្គការជាដៃគូដែលអនុវត្តការងារក្នុងចំណោមក្រុមគោលដៅបុរសស្រឡាញ់បុរស និងស្រីស្រស់ សម្រាប់រយៈពេល៦ខែដើមឆ្នាំក្រោមការគាំទ្រថវិកាពីអង្គការខាណាព្រមទាំងការបង្ហាញបទពិសោធន៍ល្អៗពីអង្គការសុខភាពបុរសកម្ពុជា ដែលបានអនុវត្តការងារកន្លងមក។ ជាមួយគ្នានេះ **ឯកឧត្តម**ប្រធានមានប្រសាសន៍បន្តថា យើងធ្វើការគឺផ្ដោតសំខាន់លើផលប្រយោជន៍រួម ដើម្បីសុខភាព សុខុមាលភាពរបស់ក្រុមគោលដៅ(បុរសស្រឡាញ់បុរស និងស្រីស្រស់) ក៏ដូចជាជនទូទៅដែរ។ ជាមួយគ្នានេះ យើងត្រូវជំរុញការប្រើប្រាស់ស្រោមអនាម័យ១០០ភាគរយឲ្យមានប្រសិទ្ធភាព និងត្រូវគ្រប់គ្រងក្រុមគោលដៅ ដោយធ្វើផែនទីភូមិសាស្ត្រងាយស្រួលក្នុងការតាមដាន និងអប់រំផ្សព្វផ្សាយពីបញ្ហាសុខភាព។ ជាងនេះទៅទៀត **ឯកឧត្តម**បានមានប្រសាសន៍ថា នៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹងការរាលដាលមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា ដែលមានប្រាំពីរចំណុច និងដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្រសូស្យប៊ីរបស់រាជរដ្ឋាភិបាលកម្ពុជានាឆ្នាំ២០២០ខាងមុខ ដែលមានអត្ថន័យដូចខាងក្រោម៖

១. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជាមួយបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធរួមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលផង ជំរុញ និងលើកទឹកចិត្តឲ្យមានការប្រើប្រាស់ស្រោមអនាម័យឲ្យបាន១០០ភាគរយដើម្បីសុវត្ថិភាពក្នុងការរួមភេទឲ្យរួចចាកការឆ្លងកាមរោគ និងមេរោគអេដស៍។

២. បញ្ចូលការប្រយុទ្ធនឹងជំងឺអេដស៍ និងសុខភាពមាតា ជាចំណុចបន្ថែមនៃគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។

៣. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរួមទាំងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ត្រូវបន្តសហការគ្នារៀបចំផែនទីបញ្ជាក់ពី ភូមិសាស្ត្រ ចំនួនអ្នកផ្ទុកមេរោគអេដស៍ ក្រុមជនងាយរងគ្រោះ មាន៖ នារីបំរើសេវាកំសាន្ត បុរសស្រឡាញ់បុរស និងស្រីស្រស់ កុមារកំព្រាដែលឪពុកម្តាយស្លាប់ដោយជំងឺអេដស៍ ជនចំណាកស្រុក ដែលផ្ទុកមេរោគអេដស៍ ចំនួន និងទីកន្លែង មន្ទីរផ្តល់សេវាព្យាបាលជំងឺអេដស៍។

៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវចាត់វិធានការណ៍ធ្វើឲ្យគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំរាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មានសកម្មភាពឡើងវិញ។ ក្រសួងសុខាភិបាល ត្រូវណែនាំដល់មន្ទីរសុខាភិបាលខេត្តនីមួយៗ ឲ្យសហការជិតស្និទ្ធជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត ក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍។ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តនីមួយៗ ត្រូវពង្រឹងលក្ខណៈជាដៃគូជាមួយអង្គការសង្គមស៊ីវិល ដែលកំពុងដំណើរការនៅក្នុងខេត្តរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់។

៥. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និងបណ្តាក្រសួងពាក់ព័ន្ធ ត្រូវសហការគ្នា ដើម្បីអនុញ្ញាតឲ្យជនងាយរងគ្រោះដោយជំងឺអេដស៍ ដែលមានជាអាទិ៍នារីបំរើសេវាកំសាន្ត បុរសស្រឡាញ់បុរស និងស្រីស្រស់ អ្នកញៀនគ្រឿងញៀនប្រើម្តុល អាចទទួលបានសេវាព្យាបាលជំងឺអេដស៍បានយ៉ាងទូលំទូលាយ។

៦. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយ ក្រសួងអប់រំយុវជន និងកីឡា អង្គការយុវជន ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនការអប់រំដល់យុវជនយុវនារី ឲ្យយល់ដឹងពីគ្រោះថ្នាក់នៃជំងឺអេដស៍ និងវិធីបង្ការ ការពារឲ្យបានទូលំទូលាយ។

៧. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានតួនាទីដឹកនាំ សម្របសម្រួល និងតាមដានការអនុវត្តន៍ការងារឆ្លើយតបនឹងមេរោគអេដស៍ ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ស្របតាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានមុខនាទីដឹកនាំ និងទទួលខុសត្រូវលើប្រសិទ្ធភាពនៃជំនួយសម្រាប់ការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ ទូទាំងប្រទេស។ ក្រសួង មន្ទីរពាក់ព័ន្ធ រាជធានី ខេត្ត ត្រូវសហការគ្នារៀបចំកម្មវិធីការងារប្រយុទ្ធនឹងជំងឺអេដស៍ដើម្បីកែសម្រួលការប្រើប្រាស់ធនធាន ដែលបានទទួលពីគ្រប់មជ្ឈដ្ឋានឲ្យបានលទ្ធផលជាក់ស្តែង ប្រសិទ្ធភាព ប្រសិទ្ធផល និងឈានទៅធានានិរន្តរភាព។

ជាកិច្ចបន្តនៃការប្រជុំ:

១. ការបង្ហាញដោយសង្ខេបពីរបាយការណ៍វឌ្ឍនៈភាពនៃក្រុមការងារបច្ចេកទេសថ្នាក់ជាតិ បុរសស្រឡាញ់បុរសនិងស្រីស្រស់ ដោយលោកផលសុជាតសមាជិកលេខាធិការដ្ឋាន ដែលបង្ហាញពីលទ្ធផលសកម្មភាពការងារ ការប្រឈម និងលើកទិសដៅបន្ត ដោយប្រៀបធៀបជាមួយផែនការសកម្មភាពប្រចាំឆ្នាំ២០១៤។

យុទ្ធសាស្ត្រទី១ : បង្ការការឆ្លងមេរោគអេដស៍ក្នុងចំណោមបុរសស្រឡាញ់បុរស និងស្រីស្រស់ គោលដៅទី១:បង្កើនការប្រើប្រាស់សេវាធ្វើតេស្តឈាមដោយគ្មានការរើសអើង និងមាក់ងាយដល់ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់:

1. រៀបចំកិច្ចប្រជុំបង្កើនការប្រើប្រាស់សេវាវាងអ្នកអប់រំមូលដ្ឋានជាមួយ NCHADS, RHAC, MEC, MSIC, PASP CMC
2. ចុះអភិបាលកិច្ចទៅលើគុណភាពនៃការផ្តល់សេវាសុខភាព
3. រៀបចំកិច្ចប្រជុំផ្តល់យោបល់និងវាយតម្លៃបន្ទាប់ពីចុះអភិបាលកិច្ច សកម្មភាពអប់រំធ្វើតេស្ត ឈាមរហ័ស និងការប្រើប្រាស់ស្រោមអនាម័យ
4. រៀបចំកិច្ចប្រជុំសម្របសម្រួលថ្នាក់ក្រោមជាតិ (ថ្នាក់មូលដ្ឋាន)ដល់អ្នកផ្តល់សេវា គ្រួសារ និងអាជ្ញាធរដែនដី (ការរើសអើង និងការទទួលសេវាសុខភាព)

យុទ្ធសាស្ត្រទី២: បង្កើត និងធានានិរន្តរភាពបរិយាកាសគាំទ្រកម្មវិធីបង្ការមេរោគអេដស៍ ជំងឺអេដស៍ និងតាមដានសម្រាប់ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់:

1. រៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីសមត្ថកិច្ច និងអ្នកសារព័ត៌មានក្នុងកម្មវិធីបង្ការមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់

2. ពង្រឹងសមត្ថភាព និងសម្របសម្រួលដល់បណ្តាញបុរសស្រឡាញ់បុរសនិងស្រីស្រស់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
3. ពង្រឹងភាពជាដៃគូជាមួយអាជ្ញាធរពាក់ព័ន្ធ និងអង្គការជាដៃគូក្នុងការស្វែងរកការគាំទ្រដើម្បីបង្កើនការទទួលសេវាបង្ការ ការថែទាំ ការគាំទ្រដល់ក្រុមបុរសស្រឡាញ់បុរសនិងស្រីស្រស់
4. រៀបចំកិច្ចប្រជុំសម្របសម្រួលជាន់ខ្ពស់ស្តីពីការកាត់បន្ថយការរើសអើងនិងមាក់ងាយ ដើម្បីពង្រឹងការអនុវត្តន៍បទអន្តរាគមន៍ ក្នុងការបង្ការមេរោគអេដស៍និងជំងឺអេដស៍ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងក្រុមស្រីស្រស់
5. រៀបចំជ្រើសរើសមន្ត្រីជំនាញក្នុងក្រុមការងារ និងលេខាធិការដ្ឋាន ដើម្បីផ្តល់អនុសាសន៍និងសរសេរគម្រោង
6. បង្កើតវេទិកាជាមួយសារព័ត៌មាន ដើម្បីកាត់បន្ថយការរើសអើងក្រុមបុរសស្រឡាញ់បុរសនិងស្រីស្រស់
7. វគ្គបណ្តុះបណ្តាលពិគ្រោះយោបល់ស្តីពីយែនឌ័រ ដល់ក្រុមការងារលេខាធិការដ្ឋាន និងក្រុមការងារថ្នាក់ជាតិ
8. ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីវេទិកាសារព័ត៌មាន ថ្នាក់តំបន់ (ASEAN) ស្តីពី HIV និងក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់

យុទ្ធសាស្ត្រទី៣: ពង្រឹងសមត្ថភាពដៃគូពាក់ព័ន្ធ(ពង្រឹងការចូលរួមរបស់អង្គការសហគមន៍ដែលធ្វើការងារជាមួយក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ នៅក្នុងការឆ្លើយ តបនឹងមេរោគអេដស៍ ជំងឺអេដស៍:

1. ប្រមូលរបាយការណ៍ពីអង្គការដៃគូដែលធ្វើការងារជាមួយក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់
2. ពង្រឹងសមត្ថភាពសមាជិកក្រុមការងារបច្ចេកទេសថ្នាក់ជាតិ
3. ធ្វើការតាមដាន និងត្រួតពិនិត្យឡើងវិញ MoU/LoA រវាងរដ្ឋាភិបាលជាមួយអង្គការបុរសស្រឡាញ់បុរស និងស្រីស្រស់ មណ្ឌលសុខភាព ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តន៍ការងារ
4. រៀបចំវគ្គបណ្តុះបណ្តាលបង្កើនសមត្ថភាព ដល់ក្រុមការងារលេខាធិការដ្ឋានផ្នែកភាពជាអ្នកដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃ និងការតស៊ូមតិ
5. រៀបចំផ្លាស់ប្តូរបទពិសោធន៍តាមរយៈកម្មសិក្សា ឬការចូលរួមកិច្ចប្រជុំនានា ជាមួយអ្នកពាក់ព័ន្ធ
6. បង្កើនការចូលរួមពីអង្គការនានា ដូចជា CCHR, OHCHR, RoCKដើម្បីពង្រឹងសមត្ថភាពផ្នែកសិទ្ធិ និន្នាការរោគ និងអត្តសញ្ញាណយែនឌ័រ

យុទ្ធសាស្ត្រទី៤: លើកកម្ពស់លើការប្រមូល និងប្រើប្រាស់ព័ត៌មានជាយុទ្ធសាស្ត្រ (ត្រួតពិនិត្យ និងតាមដានកម្មវិធីក្រុមបុរសស្រឡាញ់បុរស និងក្រុមស្រីស្រស់ ត្រូវបានកែលម្អ និងវាយតម្លៃសមត្ថភាព ប្រសិទ្ធភាព និងផលប៉ះពាល់នៃការធ្វើបទអន្តរាគមន៍

1. ចុះត្រួតពិនិត្យនិងប្រមូលទិន្នន័យ ព័ត៌មាន ពីអង្គការក្រុមបុរសស្រឡាញ់បុរស និងក្រុមស្រីស្រស់ អ្នកផ្តល់សេវា និងសហគមន៍ក្រុមបុរសស្រឡាញ់បុរស និងក្រុមស្រីស្រស់ផ្ទាល់

នាយកដ្ឋាន បង្ការ ថែទាំ និងគាំទ្រ

2. រៀបចំកិច្ចប្រជុំ ឬវេទិការដ្ឋានសម្រាប់ប្រយោជន៍ជាមួយអង្គការពាក់ព័ន្ធគ្នីនិក និងមណ្ឌលសុខភាព ដើម្បីផ្លាស់ប្តូរយោបល់ និងព័ត៌មាន
3. រៀបចំកិច្ចប្រជុំត្រីមាសក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់
4. រៀបចំកិច្ចប្រជុំក្រុមការងារលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និងស្រីស្រស់ប្រចាំខែ

បញ្ហាប្រឈម:

- មិនមានយន្តការច្បាស់លាស់ក្នុងការប្រមូលព័ត៌មានរបស់ក្រុមលេខាធិការដ្ឋាន
- ផែនការសកម្មភាពខ្លះមិនបានអនុវត្តទៅតាមផែនការប្រចាំឆ្នាំ
- ការរៀបចំវគ្គបណ្តុះបណ្តាលដល់សមាជិកក្រុមការងារ មិនមានប្រធានបទច្បាស់លាស់
- ចំពោះការចុះអភិបាលកិច្ចរបស់សមាជិកក្រុមការងារមិនបានគ្រប់គ្នាដោយយោងតាមថវិកា
- ភាពទន់ខ្សោយនៃបណ្តាញថ្នាក់ជាតិ

សំណូមពរ និងអនុសាសន៍:

- ត្រូវបង្កើតយន្តការច្បាស់លាស់ក្នុងការប្រមូលព័ត៌មានរបស់ក្រុមលេខាធិការដ្ឋាន ពីអង្គការដៃគូ ដោយកំណត់រៀងរាល់មួយត្រីមាសម្តង។
- ផែនការសកម្មភាពប្រចាំឆ្នាំ ត្រូវលើកមកពិភាក្សាបន្ថែម នៅកិច្ចប្រជុំក្រុមលេខាធិការដ្ឋានខែក្រោយ
- ការរៀបចំវគ្គបណ្តុះបណ្តាលត្រូវកំណត់អ្នកចូលរួម និងប្រធានបទឲ្យបានច្បាស់លាស់(សមាជិកក្រុមការងារ អាជ្ញាធរមូលដ្ឋាន និងដៃគូពាក់ព័ន្ធ ប្រធានបទ កាត់បន្ថយការរើសអើង និងមាក់ងាយ ការជំរុញទៅរកសេវា...)
- សូមឲ្យសមាជិកក្រុមការងារដែលមកពីក្រសួងពាក់ព័ន្ធ បង្ហាញពីគោលនយោបាយ ឬព័ត៌មានផ្សេងៗដែលក្រសួងបានអនុវត្តកន្លងមកទាក់ទងជាបុរសស្រឡាញ់បុរស និងស្រីស្រស់ និងបញ្ហាអេដស៍
- សូមអំពាវនាវដល់រាល់បុគ្គល អង្គការនានា ស្ថាប័នជាតិ អន្តរជាតិ ក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ ស្វាគមន៍ និងទទួលសមាជិកថ្មីៗ
- ការចុះអភិបាលកិច្ច ត្រូវមានផែនការ និងកំណត់គោលដៅច្បាស់លាស់
- បណ្តាញថ្នាក់ជាតិត្រូវពង្រឹងស្ថាប័នរបស់ខ្លួន និងដើរតួនាទីជាអ្នកសម្របសម្រួលតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ(សហគមន៍)
- សំណូមពរដល់សមាជិក សូមបរិច្ចាគពេលវេលា ដើម្បីចូលរួមប្រជុំទាំងក្រុមការងារលេខាធិការដ្ឋាន ក៏ដូចក្រុមការងារបច្ចេកទេសឲ្យទៀងទាត់ និងគ្រប់ៗគ្នា



សមាជិកក្រុមការងារចូលរួមកិច្ចប្រជុំ


២. ការបង្ហាញពីលទ្ធផលអង្គការជាដៃគូអនុវត្តការងារក្នុងចំណោមបុរសស្រឡាញ់បុរស និងស្រីស្រស់ រយៈពេលកន្លងមក ក្រោមការឧបត្ថម្ភថវិកាពី អង្គការខាណា សម្របសម្រួលបង្ហាញដោយលោកឡាយ ហ្វាយ សមាជិកលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និងស្រីស្រស់ តំបន់គ្របដណ្តប់របស់អង្គការខាណាក្នុងត្រីមាសទី៣១២០១៤

No	IPs	Province	MSM	TG
1	CSSD	PNP	532	100
2	KHEMARA	PNP	588	0
3	SIT	PNP	20	15
		KDL	39	37
4	MHC	PNP	530	
		KDL	310	
		KCM	282	
		KHK	301	
		SRP	864	
		SRP		302
		BMC	650	
5	MHSS	PNP	1164	
		BTB	2514	206

នាយកដ្ឋាន បង្ការ ថែទាំ និងគាំទ្រ

	BMC	620	147
	KCN	473	41
	PLN	287	0
	PST	416	46
	PVG	297	0
	KSP	700	0
	KTM	484	35
Total		11071	929

តំបន់គ្របដណ្តប់របស់អង្គការខាណាក្នុងត្រីមាសទី១ ឆ្នាំ២០១៤



ការប្រឈម:

- កង្វះព័ត៌មានរវាងគ្នា និងគ្នា កង្វះការគ្រប់គ្រង ដែលជាបញ្ហាប្រឈម
- លក្ខខណ្ឌCD4 ដើម្បីទទួលបានARTសម្រាប់MARPមិនទាន់បានអនុវត្តពេញលេញ និងមួយចំនួនមិនមានព័ត៌មានអំពីចំនួនCD4
- ទិន្នន័យរបាយការណ៍អង្គការដៃគូមិនបានធ្វើបច្ចុប្បន្នភាពពេញលេញ
- បុគ្គលិក និងOW របស់អង្គការដៃគូ ដែលសុំលាឈប់មានចំនួនច្រើន
- ការផ្លាស់ប្តូរទីលំនៅរបស់ MSM/TG ញឹកញាប់
- កង្វះខាតសំភារៈធ្វើតេស្ត។

សំណូមពរ និងអនុសាសន៍:

- សូមស្នើរឲ្យផ្ទៀងផ្ទាត់ទិន្នន័យជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ

- កិច្ចប្រជុំត្រីមាសលើកក្រោយ ស្ទើរអញ្ជើញខាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ចូលរួមធ្វើបទបង្ហាញទាក់ទងបទអន្តរាគមន៍បង្ការ ព្យាបាល និង ថែទាំ
- កង្វះខាតសំភារៈធ្វើតេស្ត ស្ទើរឲ្យអង្គការខាណាធ្វើអន្តរាគមន៍ និងធ្វើទំនាក់ទំនងជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ
- ស្នើសុំមូលធន និងអង្គការជាដៃគូអនុវត្តទៅតាមអនុសាសន៍នៃកិច្ចប្រជុំ ដើម្បីអនុវត្ត គំរោងប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៣. ការបង្ហាញពីបទពិសោធន៍ល្អៗរបស់អង្គការសុខភាពបុរសកម្ពុជា ដែលបានអនុវត្តកន្លងមកនិង ប្រធានបទផ្សេងៗ សម្របសម្រួលបង្ហាញដោយលោក ដោក បញ្ញា សមាជិកលេខាធិការដ្ឋានបុរស ស្រឡាញ់បុរស និងស្រីស្រស់

តំបន់គ្របដណ្តប់និងចំនួនក្រុមគោលដៅឆ្នាំ២០១៤

No	Province	MSM	TG	No of Educated
1	PNP	1100	N/A	1164
2	BTB	2514	206	2785
3	BMC	620	147	983
4	PLN	245	42	275
5	PST	510	47	532
6	KTM	484	35	580
7	KCN	473	41	590
8	KPS	700	0	670
9	PVG	450	23	495
	Total	7096	541	8074

បញ្ហាប្រឈម:

- ជំនាញនៃការផ្តល់ប្រឹក្សារបស់OW នៅមានកំរិត
- ពុំមានតេស្តសំរាប់ពិនិត្យជំងឺស្វាយគ្រប់គ្រាន់
- ការទុកដាក់តេស្តរបស់OW នៅមានកំរិត

សំណូមពរ និងអនុសាសន៍:

- ផ្តល់វគ្គបណ្តុះបណ្តាលទៅ OW ដែលត្រូវជ្រើសរើសថ្មី និងអ្នកចាស់លើជំនាញផ្តល់ប្រឹក្សា និងធ្វើតេស្តឈាម
- សូមផ្តល់តេស្តសំរាប់ពិនិត្យជំងឺស្វាយពីកំណើតឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា
- សមាជិកក្រុមការងារត្រូវធ្វើការទំនាក់ទំនងឡើងវិញជាមួយថ្នាក់តំបន់ និងអន្តរជាតិ
- ត្រូវធ្វើបច្ចុប្បន្នភាពនូវព័ត៌មាន ដែលទាក់ទងថវិកា/ccc
- ឯកសារ និងបទបង្ហាញនានាត្រូវបកប្រែ និងសរសេរជាខេមរៈភាសា

- តាមរយៈនៃកិច្ចប្រជុំនេះ សូមសំណូមពរ ប្អូនៗជាសកម្មជនក្រុមការងារ ជួយអប់រំបន្តដល់ ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់ ឲ្យរក្សានូវភាពថ្លៃថ្នូរ និងសីលធម៌សង្គមឲ្យបានល្អ
- សមាជិកក្រុមការងារអាចពិនិត្យមើល និងស្វែងរកព័ត៌មានសំខាន់ៗទាក់ទងក្រុមបុរស ស្រឡាញ់បុរស និងស្រីស្រស់ តាមរយៈ Website របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ www.naa.org.kh។

ផែនការបន្ទាប់

- រៀបចំកិច្ចប្រជុំប្រចាំខែ នៃក្រុមការងារលេខាធិការដ្ឋានបុរសស្រឡាញ់បុរស និងក្រុមស្រី ស្រស់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ១០១៤ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍
- រៀបចំកិច្ចប្រជុំសម្របសម្រួលជាន់ខ្ពស់ស្តីពីការកាត់បន្ថយការរើសអើង និងមាក់ងាយ ដើម្បីពង្រឹងការអនុវត្តន៍បទអន្តរាគមន៍ក្នុងការបង្ការមេរោគអេដស៍ ជំងឺអេដស៍ ក្នុងចំណោម ក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់
- រៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីមានសមត្ថកិច្ចនិងអ្នកសារព័ត៌មាន ក្នុងកម្មវិធីបង្ការមេ រោគ អេដស៍ ជំងឺអេដស៍ ក្នុងចំណោមក្រុមបុរសស្រឡាញ់បុរស និងស្រីស្រស់
- ចុះអភិបាលកិច្ចទៅលើគុណភាពនៃការផ្តល់សេវាសុខភាព និងបញ្ហាប្រឈមនានា
- ប្រមូលរបាយការណ៍ពីអង្គការដៃគូដែលធ្វើការជាមួយក្រុមបុរសស្រឡាញ់បុរសនិងស្រី ស្រស់
- រៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេសថ្នាក់ជាតិបុរសស្រឡាញ់បុរស និងស្រីស្រស់ នៅថ្ងៃ ទី៣០ ខែកញ្ញា ឆ្នាំ២០១៤។